

ការចងចាំព្រះយេស៊ូវគ្រីស្ទ នៅគ្រាយើងមានទុក្ខវេទនា

សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៨-៩ ហើយព្យាយាមស្រមៃថា ព្រះកំពុងមានបន្ទូលមកកាន់អ្នកដោយផ្ទាល់អំពីស្ថានភាពដែលអ្នក និងគ្រួសាររបស់អ្នកកំពុងប្រឈមមុខ ។ សូមគូសចំណាំឃ្លាដែលទ្រង់បានបង្រៀន ដែលមានសារៈសំខាន់សម្រាប់អ្នកស្តាប់ ។ អ្នកអាចកត់ត្រា គំនិត និងអារម្មណ៍ដែលអ្នកមាននៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬនៅក្នុងព្រះគម្ពីររបស់អ្នក ។

សូមអាន អាលម៉ា ៧:១១-១២ និងសេចក្តីថ្លែងការណ៍ដូចតទៅនេះ ដោយប្រធាន ហែនរី ប៊ី អារវីង នៃគណៈប្រធានទីមួយ ។ សូមកត់ត្រានូវអ្វីដែល ពួកលោកបង្រៀនអំពីព្រះអង្គសង្គ្រោះដែលជួយអ្នកឲ្យយល់កាន់តែច្បាស់ពី គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៨-៩ ។



ពេលបងប្អូនឆ្ងល់ថា តើបងប្អូនអាចទ្រាំនឹងការឈឺចាប់បានប៉ុណ្ណា នោះសូមនឹកចាំពីទ្រង់ ។ ទ្រង់បានរងទុក្ខនឹងអ្វី ដែលបងប្អូនរងទុក្ខ ដើម្បីទ្រង់ជ្រាបពីរបៀបលើកស្ទួយបងប្អូនឡើង ។ ទ្រង់អាចនឹងមិនដកបន្ទុកនោះចេញទេ ប៉ុន្តែ ទ្រង់នឹងផ្តល់កម្លាំង ការល្អឯលោម និងក្តីសង្ឃឹមដល់បងប្អូន ។ ទ្រង់ដឹងពីវិធីនោះ ។ ទ្រង់បានសោយពែងល្ងង់ ។ ទ្រង់បានស្ម័គ្រចិត្តនឹងការរងទុក្ខទាំងអស់ ។

បងប្អូនត្រូវបានបីបាច់ និងល្ងង់លោមដោយព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ដែលជ្រាបពីរបៀបជួយបងប្អូន មិន ថាបងប្អូនជួបនឹងការសាកល្បងបែបណាទេ ។ (ហែនរី ប៊ី អារវីង « Tested, Proved, and Polished »

Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៧)

- តើវាអាចមានអត្ថប្រយោជន៍យ៉ាងណាចំពោះអ្នកក្នុងអំឡុងពេលនៃការសាកល្បងរបស់អ្នក ដើម្បីដឹងថាព្រះយេស៊ូវគ្រីស្ទ « បានចុះទាបជាង ការណ៍ទាំងនោះទៅទៀត » ? (គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៨) តើអ្នកគិតថា ហេតុអ្វីបានជាទ្រង់នឹងធ្វើបែបនោះ ?
- តើខគម្ពីរអ្វីទៀតដែលមានអត្ថន័យចំពោះអ្នក ពេលអ្នកបានឆ្លងកាត់ទុក្ខវេទនា ?

ការចងចាំព្រះយេស៊ូវគ្រីស្ទ នៅគ្រាយើងមានទុក្ខវេទនា

សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៨-៩ ហើយព្យាយាមស្រមៃថា ព្រះកំពុងមានបន្ទូលមកកាន់អ្នកដោយផ្ទាល់អំពីស្ថានភាពដែលអ្នក និងគ្រួសាររបស់អ្នកកំពុងប្រឈមមុខ ។ សូមគូសចំណាំឃ្លាដែលទ្រង់បានបង្រៀន ដែលមានសារៈសំខាន់សម្រាប់អ្នកស្តាប់ ។ អ្នកអាចកត់ត្រា គំនិត និងអារម្មណ៍ដែលអ្នកមាននៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬនៅក្នុងព្រះគម្ពីររបស់អ្នក ។

សូមអាន អាលម៉ា ៧:១១-១២ និងសេចក្តីថ្លែងការណ៍ដូចតទៅនេះ ដោយប្រធាន ហែនរី ប៊ី អារវីង នៃគណៈប្រធានទីមួយ ។ សូមកត់ត្រានូវអ្វីដែល ពួកលោកបង្រៀនអំពីព្រះអង្គសង្គ្រោះដែលជួយអ្នកឲ្យយល់កាន់តែច្បាស់ពី គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៨-៩ ។



ពេលបងប្អូនឆ្ងល់ថា តើបងប្អូនអាចទ្រាំនឹងការឈឺចាប់បានប៉ុណ្ណា នោះសូមនឹកចាំពីទ្រង់ ។ ទ្រង់បានរងទុក្ខនឹងអ្វី ដែលបងប្អូនរងទុក្ខ ដើម្បីទ្រង់ជ្រាបពីរបៀបលើកស្ទួយបងប្អូនឡើង ។ ទ្រង់អាចនឹងមិនដកបន្ទុកនោះចេញទេ ប៉ុន្តែ ទ្រង់នឹងផ្តល់កម្លាំង ការល្អឯលោម និងក្តីសង្ឃឹមដល់បងប្អូន ។ ទ្រង់ដឹងពីវិធីនោះ ។ ទ្រង់បានសោយពែងល្ងង់ ។ ទ្រង់បានស្ម័គ្រចិត្តនឹងការរងទុក្ខទាំងអស់ ។

បងប្អូនត្រូវបានបីបាច់ និងល្ងង់លោមដោយព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ដែលជ្រាបពីរបៀបជួយបងប្អូន មិន ថាបងប្អូនជួបនឹងការសាកល្បងបែបណាទេ ។ (ហែនរី ប៊ី អារវីង « Tested, Proved, and Polished »

Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៧)

- តើវាអាចមានអត្ថប្រយោជន៍យ៉ាងណាចំពោះអ្នកក្នុងអំឡុងពេលនៃការសាកល្បងរបស់អ្នក ដើម្បីដឹងថាព្រះយេស៊ូវគ្រីស្ទ « បានចុះទាបជាង ការណ៍ទាំងនោះទៅទៀត » ? (គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៨) តើអ្នកគិតថា ហេតុអ្វីបានជាទ្រង់នឹងធ្វើបែបនោះ ?
- តើខគម្ពីរអ្វីទៀតដែលមានអត្ថន័យចំពោះអ្នក ពេលអ្នកបានឆ្លងកាត់ទុក្ខវេទនា ?